

ការវិភាគលម្អិតអំពីអំពើបាប និងមនុស្សមានបាបដែលត្រូវបានដកចេញពីព្រះរាជាណាចក្ររបស់ព្រះ និងតួនាទីរបស់ពួកគេនៅក្នុងការក្បត់ជំនឿ

ឯកសារនេះពន្យល់លម្អិតអំពីអំពើបាប និងប្រភេទមនុស្សមានបាបដែលបានរាយបញ្ជីនៅក្នុងផ្នែកទី ០០ (អ្នកដែលនឹងមិនចូលទៅក្នុងព្រះរាជាណាចក្រ) និងផ្នែកទី ០ (ការយល់ដឹងពីកូរិនថូសទី ០ ០ និងម៉ាថាយ ០០០០០) នៃការសិក្សាដ៏ទូលំទូលាយលើការក្បត់ជំនឿ។ អំពើបាប និងមនុស្សមានបាបទាំងនេះ ដែលត្រូវបានកំណត់នៅក្នុងព្រះគម្ពីរ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាកប្បកិរិយា និងលក្ខខណ្ឌខាងវិញ្ញាណដែលនាំឱ្យមានការដកចេញ និងរួមចំណែកដល់ការធ្លាក់ចុះ (ការក្បត់ជំនឿ)។ អំពើបាបនីមួយៗត្រូវបានវិភាគដោយប្រើពាក្យព្រឹកដើម (គម្ពីរសញ្ញាថ្មី) និងហេព្រើរ (គម្ពីរសញ្ញាចាស់ ដែលពាក់ព័ន្ធ) ដើម្បីបញ្ជាក់អត្ថន័យរបស់ពួកគេ ដោយខកម្ពីរទាំងអស់ត្រូវបានផ្ទៀងផ្ទាត់នៅក្នុងបរិបទព្រះគម្ពីររបស់ពួកគេដោយប្រើកំណែស្នូល (០០០)។ ការវិភាគស្វែងយល់ពីលក្ខណៈនៃអំពើបាបនីមួយៗ ទំនាក់ទំនងរបស់វាទៅនឹងការក្បត់ជំនឿ និងកម្លាំងខាងវិញ្ញាណ (ឧទាហរណ៍ វិញ្ញាណនៃកំហុស) ដែលអាចមានឥទ្ធិពលលើអាកប្បកិរិយាបែបនេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃព្រះវិញ្ញាណនៃសេចក្តីពិតក្នុងការទប់ស្កាត់អំពើបាបទាំងអស់។

១. សេចក្តីផ្តើម

ព្រះគម្ពីរព្រមានថា អំពើបាបមួយចំនួន និងមនុស្សមានបាបដែលមិនប្រែចិត្តនឹងមិនទទួលបានរតនគរព្រះទេ ដែលឆ្លុះបញ្ចាំងពីស្ថានភាពនៃការបះបោរ ឬការធ្វេសប្រហែសដែលស្របនឹងការក្បត់ជំនឿ - ការងាកចេញពីជំនឿលើព្រះ។ ផ្នែកទី ០០ នៃឯកសារដើមដកស្រង់ពីវិវរណៈ ០០:០, ម៉ាថាយ ០:០០-០០, កូរិនថូសទី១ ០:០-០០ និងកាឡាទី ០:០០-០០ ដោយរាយបញ្ជីអំពើបាបជាក់លាក់ និងប្រភេទមនុស្សមានបាបដែលត្រូវបានដកចេញពីនគរ ផ្នែកទី ០ ដកស្រង់ចេញពីកូរិនថូសទី១ ០ និងម៉ាថាយ ០០០០០ ដោយបញ្ជាក់ពីអំពើបាបដូចជាអំពើអសីលធម៌ខាងផ្លូវភេទ លោភលន់ និងការលាក់ពុត ដែលបំផ្លាញសាសនាចក្រ និងនាំទៅរកការក្បត់ជំនឿ។ ឯកសារនេះផ្តល់នូវការពិនិត្យលម្អិតអំពីអំពើបាប និងមនុស្សមានបាបទាំងនេះ ដោយប្រើពាក្យភាសាដើមដើម្បីស្រាយអត្ថន័យរបស់ពួកគេ និងតួនាទីរបស់ពួកគេនៅក្នុងការធ្លាក់ចុះខាងវិញ្ញាណ។ ការវិភាគគូសបញ្ជាក់ពីភាពផ្ទុយគ្នារវាងព្រះវិញ្ញាណដែលលើកកម្ពស់ការគោរពប្រតិបត្តិ និងការតស៊ូ និងវិញ្ញាណនៃកំហុស ដែលលើកកម្ពស់ការបោកបញ្ឆោត និងការបះបោរ ដែលនាំទៅរកការក្បត់ជំនឿ។

២. អំពើបាប និងមនុស្សមានបាបពីផ្នែកទី ១០៖ អ្នកដែលមិនចូលក្នុងព្រះរាជាណាចក្រ

វិវរណៈ ២១:៨

អត្ថបទ៖ «ពួកកំសាក ពួកមិនជឿ ពួកគួរឱ្យស្អប់ខ្ពើម ចំណែកឯពួកឃាតករ ពួកអសីលធម៌ ពួកមន្តអាគម ពួកថ្វាយបង្គំប្រព្រះ និងពួកអ្នក ភូតភរទាំងអស់ នោះចំណែករបស់គេនឹងនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ» (០០០)។

ការវិភាគ៖

០ កំសាក (០០០០០០០, ០០០០០០០):

- អត្ថន័យភាសាក្រិច៖ មកពីពាក្យ ០០០០០០០ ដែលមានន័យថា «ភ័យខ្លាច» ឬ «ខ្មាសអៀន» ដែលបង្កប់ន័យពីការខ្វះភាពក្លាហាន ឬជំនឿនៅចំពោះមុខការសាកល្បង។ នៅក្នុងវិវរណៈ ២១:៨ វាសំដៅទៅលើអ្នកដែលរុញច្រានពីជំនឿដោយសារតែការភ័យខ្លាចនៃការបៀតបៀន ឬទុក្ខវេទនា ដែលស្របនឹងហេព្រើរ ១០:៣៨-៣៩ ដែលថា៖ «មនុស្សសុចរិតរបស់ខ្ញុំនឹងរស់នៅដោយសារជំនឿ ហើយប្រសិនបើគាត់រុញច្រាន ព្រលឹងខ្ញុំគ្មានសេចក្តីរីករាយចំពោះគាត់ទេ» (០០០)។
- ការតភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ភាពកំសាកឆ្លុះបញ្ចាំងពីការបរាជ័យក្នុងការតស៊ូ ដែលជាលក្ខណៈនៃការក្បត់ជំនឿ (ហេព្រើរ ៣:១២)។ វិញ្ញាណនៃកំហុសកេងប្រវ័ញ្ចការភ័យខ្លាច ដែលនាំទៅដល់ការបោះបង់ចោលជំនឿ (ម៉ាកុស ៤:១៧)

ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតផ្តល់អំណាចដល់ភាពក្លាហាន (ធីម៉ូថេទី ២ ១:៧)។

□ គ្មានជំនឿ (០០០០០០០០, ០០០០០០០០):

- ❑ អត្ថន័យក្រិក៖ មកពីពាក្យ ០០០០០០០ ដែលមានន័យថា «មិនជឿ» ឬ «មិនស្មោះត្រង់» ដែលសំដៅលើអ្នកដែលបដិសេធ ឬខ្វះជំនឿលើព្រះ។ វាផ្ទុយពី ០០០០០០០ (ជំនឿ) នៅក្នុងយ៉ាកូប ២:១៩ ដែលអារក្ស «ជឿ» (០០០០០០០) ប៉ុន្តែខ្វះជំនឿសង្គ្រោះ។
- ❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ អ្នកដែលគ្មានជំនឿបោះបង់ចោលការទុកចិត្តលើព្រះគ្រីស្ទ ដែលជាសញ្ញាសម្គាល់នៃការក្បត់ជំនឿ (លូកា ៨:១៣)។ វិញ្ញាណនៃកំហុសជំរុញឱ្យមានការមិនជឿ (ធីម៉ូថេទី ១ ៤:១) ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតពង្រឹងជំនឿ (យ៉ូហាន ៩:២)។

□ គួរឱ្យស្អប់ខ្ពើម (០០០០០០០០០០០០០, ០០០០០០០០០០០០០):

- ❑ អត្ថន័យក្រិក៖ មកពីពាក្យ ០០០០០០០០០០០ ដែលមានន័យថា «គួរឱ្យស្អប់ខ្ពើម» ឬ «គួរឱ្យស្អប់ខ្ពើម» ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ទៅនឹងភាព ឬខាងវិញ្ញាណ (ឧទាហរណ៍ ការគោរពបូជាប្រព្រះនៅក្នុងលេវីវិទ្យុ ១៨:២២ ជាភាសាហេព្រើរ ០០០០០០០)។ នៅក្នុងវិវរណៈ ២១:៨ វាពិតជាជំនឿអ្នកដែលត្រូវបានសៅហ្មងដោយអំពើបាបធ្ងន់ធ្ងរ។
- ❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ អាកប្បកិរិយាគួរឱ្យស្អប់ខ្ពើមបញ្ចាំងពីចិត្តដែលងាកចេញពីព្រះ ស្រដៀងនឹងការគោរពបូជាប្រព្រះរបស់អ៊ីស្រាអែល (មេស៊ូ វ៉ា យេរេមា ៣:៦)។ វិញ្ញាណនៃកំហុសលើកកម្ពស់ភាពមិនបរិសុទ្ធបែបនេះ (យូដាស ១:៤) ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតបន្ត (អេភេសូរ ៥:២៦)។

□ ឃាតករ (០០០០០០០០, ០០០០០០០០០):

- ❑ អត្ថន័យភាសាក្រិក៖ មកពីពាក្យ ០០០០០០០ ដែលមានន័យថា «ឃាតករ» ឬអ្នកដែលសម្លាប់ដោយអយុត្តិធម៌ ដែលមានឫសគល់ក្នុងការស្អប់ឬការព្យាបាទ (សូមមើល យ៉ូហាន ៩:១៥៖ «អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតករ»)។
- ❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ឃាតកម្មបញ្ចាំងពីការបដិសេធបញ្ញត្តិរបស់ព្រះចំពោះសេចក្តីស្រឡាញ់ (យ៉ូហាន ១៣:៣៤) ដែលស្របនឹងភាពគ្មានច្បាប់នៃការក្បត់ជំនឿ (ម៉ាថាយ ២៤:១២)។ វិញ្ញាណនៃកំហុសព្យួរព្រះភ្នែករបស់ (កាឡាទី ៥:២០) ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតលើកកម្ពស់សេចក្តីស្រឡាញ់ (កាឡាទី ៥:២២)។

□ អសីលធម៌ផ្លូវភេទ (០០០០០០០, អាសអាភាស)៖

- ❑ អត្ថន័យភាសាក្រិក៖ មកពីពាក្យ ០០០០០០០ មានន័យថា អ្នកដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ រួមទាំងអំពើសហាយស្មន់ ការផិតក្បត់ ឬធ្វើផ្លូវភេទខុសច្បាប់ផ្សេងទៀត។ វារួមបញ្ចូលទាំងអាកប្បកិរិយាដែលរំលោភលើការរចនារបស់ព្រះសម្រាប់ផ្លូវភេទ (កូរិនថូស ១ ៦:១៨)។
- ❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ អំពើអសីលធម៌ខាងផ្លូវភេទបញ្ចាំងពីចិត្តដែលរងផលប៉ះពាល់ដោយសេចក្តីបង្រាថ្នារបស់លោកិយ (១យ៉ូហាន ២:១៦) ដែលនាំទៅរកការក្បត់ជំនឿ (១កូរិនថូស ៥:១១)។ វិញ្ញាណនៃកំហុសលើកកម្ពស់តណ្ហា (យូដាស ១:៤) ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតអំពាវនាវឱ្យមានភាពបរិសុទ្ធ (១ថែស្សាឡូនីច ៤:៣)។

□ អាបធ្មប់ (០០០០០០០០០, ឱសថស្ថាន)៖

- ❑ អត្ថន័យភាសាក្រិក៖ មកពីពាក្យ ០០០០០០០០០០ មានន័យថា អ្នកដែលអនុវត្តអំពើអាបធ្មប់ អំពើអាបធ្មប់ ឬប្រើប្រាស់គ្រឿងញៀនសម្រាប់គោលបំណង ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ទៅនឹងការគោរពបូជាប្រព្រះ និងឥទ្ធិពលអារក្ស (សូមមើល ចេទិយកថា ១៨:១០-១២ ភាសាហេព្រើរ ០០០០០ សម្រាប់ការទស្សន៍ទាយ)។
- ❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ អំពើអាបធ្មប់ពាក់ព័ន្ធនឹងការងាកទៅរកអំណាចអារក្ស ដែលជាទម្រង់នៃការគោរពបូជាប្រព្រះដែលនាំទៅរកការក្បត់ជំនឿ (១ធីម៉ូថេ ៤:១)។ វិញ្ញាណនៃកំហុសជំរុញការអនុវត្តបែបនេះ ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតណែនាំដល់ការគោរពបូជាពិត (យ៉ូហាន ៤:២៤)។

□ អ្នកគោរពបូជា (០០០០០០០០០០០០០, ០០០០០០០០០០០០០):

- ❑ អត្ថន័យភាសាក្រិក៖ មកពីពាក្យ ០០០០០០០០០០០០ ដែលមានន័យថា «អ្នកថ្វាយបង្គំប្រព្រះ» ដែលរួមបញ្ចូលការលះបង់ចំពោះអ្វីទាំងអស់លើស (សូមមើល កូលុស ៣:៥ ដែលលោកលន់ត្រូវបានគេហៅថាការថ្វាយបង្គំប្រព្រះ)។

❑ ការតភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ការគោរពបូជាប្រព្រះន្ទះបញ្ចាំងពីមេស៊ីរ៉ាមីតស្រាវែល (យេរេមា ៣:៦) ដោយងាកចេញពីព្រះទៅរកព្រះមិនពិត ដែលជាមូលហេតុចម្បងនៃការក្បត់ជំនឿ។ វិញ្ញាណនៃកំហុសជំរុញការគោរពបូជាប្រព្រះ (យ៉ូហាន ៩:៥:២១) ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិត (យ៉ូហាន ១៦:១៤)។

❑ អ្នកកុហក (០០០០០០០០, ០០០០០០០០០):

❑ អត្ថន័យភាសាក្រិច៖ មកពីពាក្យ ០០០០០០០ ដែលមានន័យថា «មិនពិត» ឬ «បោកប្រាស់» សំដៅទៅលើអ្នកដែលកុហក ឬបោកប្រាស់ជាប្រចាំ (សូមមើល យ៉ូហាន ៨:៤៤ ដែលសាតាំងជា «ឪពុកនៃការកុហក»)។

❑ ការតភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ការកុហកន្ទះបញ្ចាំងពីការបដិសេធសេចក្តីពិត ដែលស្របនឹងស្មារតីនៃកំហុស (១យ៉ូហាន ៤:៦) ហើយនាំទៅរកការក្បត់ជំនឿ (២ថៃស្យាឡូនីច ២:៣)។ ព្រះវិញ្ញាណនៃសេចក្តីពិតគាំទ្រភាពស្មោះត្រង់ (អេភេសូរ ៤:២៥)។

ម៉ាថាយ ៧:២១-២៣

អត្ថបទ៖ «មិនមែនអស់អ្នកណាដែលនិយាយមកខ្ញុំថា ព្រះអម្ចាស់ៗ! នឹងចូលទៅក្នុងនគរស្ថានសួគ៌ទេ គឺជាអ្នកណាដែលធ្វើតាម ព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំវិញ... ឆ្លុះខ្ញុំនឹងប្រកាសដល់គេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែល ប្រព្រឹត្តអំពើទាំងឡាយអើយ» (០០០)។

ការវិភាគ៖

❑ កម្មករនៃភាពគ្មានច្បាប់ (០០០០០០០០០០០ ០០០ ០០០០០០០, ០០០០០០០០០០០០ ០០០ ០០០០០០០)៖

❑ អត្ថន័យភាសាក្រិច៖ ពីពាក្យ ០០០០០០០០០ (ទៅធ្វើការ) និង ០០០០០០ (ភាពគ្មានច្បាប់ ការបំពានច្បាប់របស់ព្រះ) នេះ ពិពណ៌នាអំពីអ្នកដែលប្រកាសជំនឿ ប៉ុន្តែរស់នៅក្នុងការមិនស្តាប់បង្គាប់ ដែលសម្គាល់ដោយភាពលាក់ពុត ឬការបង្រៀន មិនពិត (សូមមើល ម៉ាថាយ ១៥:៨)។

❑ ការតភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ភាពគ្មានច្បាប់ន្ទះបញ្ចាំងពីការបដិសេធព្រះហឫទ័យរបស់ព្រះ ស្រដៀងនឹងការបោះបង់នៃការក្បត់ជំនឿ (០០០០០០០០០០, ថៃស្យាឡូនីចទី២ ២:៣)។ វិញ្ញាណនៃកំហុសលើកកម្ពស់ភាពគ្មានច្បាប់ (យ៉ូដាស ១:៤) ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិត (យ៉ូហាន ១៦:១៣)។

កូរិនថូសទី១ ៦:៩-១០

អត្ថបទ៖ «ទាំងអ្នកប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ អ្នកថ្វាយបង្គំប្រព្រះ អ្នកផិតក្បត់ បុរសដែលប្រព្រឹត្តអំពើស្រឡាញ់ភេទដូចគ្នា ចោរ អ្នកលោភលន់ អ្នកប្រមើក អ្នកជេរប្រមាថ ឬអ្នកបោកប្រាស់ នឹងមិនទទួលបាននគរព្រះជាមរតកឡើយ» (០០០)។

ការវិភាគ៖

❑ អសីលធម៌ផ្លូវភេទ (០០០០០០, ០០០០០០០): សូមមើល វិវរណៈ ២១:៨ ខាងលើ។

❑ អ្នកគោរពបូជា (០០០០០០០០០០០០, ០០០០០០០០០០០០): សូមមើល វិវរណៈ ០០:០ ខាងលើ។

❑ អ្នកផិតក្បត់ (០០០០០០, ០០០០០០០):

❑ អត្ថន័យភាសាក្រិច៖ មកពីពាក្យ ០០០០០០០ មានន័យថា អ្នកដែលប្រព្រឹត្តអំពើផិតក្បត់ រំលោភលើសេចក្តីសញ្ញាអាពាហ៍ពិពាហ៍ (សូមមើល និក្ខមនំ ២០:១៤ ភាសាហេព្រើរ ០០០០០០)។

❑ ការតភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ការផិតក្បត់ន្ទះបញ្ចាំងពីភាពមិនស្មោះត្រង់ ដែលន្ទះបញ្ចាំងពីភាពមិនស្មោះត្រង់ខាងវិញ្ញាណចំពោះព្រះ (មេស៊ីរ៉ាមីត យេរេមា ៣:៦)។ វិញ្ញាណនៃកំហុសជំរុញតណ្ហា (យ៉ូហាន ៩:២:១៦) ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតជំរុញភាពស្មោះត្រង់ (ហេព្រើរ ១៣:៤)។

❑ បុរសដែលអនុវត្តការស្រឡាញ់ភេទដូចគ្នា (០០០០០០០០០០០០, ០០០០០០០០០០០០; ០០០០០០០, ០០០០០០០):

❑ អត្ថន័យភាសាក្រិច៖ ០០០០០០០០០០០០ (មកពី ០០០០០ ដែលមានន័យថា បុរស និង ០០០០០ ដែលមានន័យថា គ្រែ) សំដៅលើបុរសដែលចូលរួមក្នុងសកម្មភាពភេទដូចគ្នា ហើយ ០០០០០០០០ សំដៅលើអ្នកដែលដើរតួជាអកម្ម ឬរស់នៅក្នុងភាពជាស្រ្តី ដែលទាំងពីរនេះត្រូវបានច្រោលទោសថាជាការរំលោភលើគម្រោងរបស់ព្រះ (សូមមើល ០០០០០០-០០០ ០០:០០ ភាសាហេព្រើរ ០០០០០០០)។

❑ ការតភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ការអនុវត្តបែបនេះឆ្លុះបញ្ចាំងពីការបះបោរប្រឆាំងនឹងសណ្តាប់ធ្នាប់របស់ព្រះ ដែលស្របនឹងការបដិសេធសេចក្តីពី (រ៉ូម ១:២៦-២៧)។ វិញ្ញាណនៃកំហុសលើកកម្ពស់តណ្ហា (យូដាស ១:៤) ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតអំពាវនាវឱ្យមានភាពបរិសុទ្ធ (កូរិនថូសទី១ ៦:១១)។

❑ ចោរ (០០០០០០០, ០០០០០០០):

❑ អត្ថន័យភាសាក្រិច៖ មកពីពាក្យ ០០០០០០០ មានន័យថា អ្នកដែលលួច បំពានលើបញ្ញត្តិរបស់ព្រះ (និក្ខមនំ ២០:១៥ ភាសាហេព្រើរ ០០០០០)។

❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ការលួចឆ្លុះបញ្ចាំងពីភាពលោភលន់ និងការមិនអើពើនឹងការផ្គត់ផ្គង់របស់ព្រះ ដែលនាំទៅរកការក្បត់ជំនឿ (ដេម៉ាស ធីម៉ូថេទី២ ៤:១០)។ វិញ្ញាណនៃកំហុសជំរុញឱ្យមានការលោភលន់ (កូលុស ៣:៥) ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតជំរុញឱ្យមាន (ភីលីព ៤:១១)។

❑ លោភលន់ (០០០០០០០០០០, ០០០០០០០០០០):

❑ អត្ថន័យភាសាក្រិច៖ មកពីពាក្យ ០០០០០០០០០០ មានន័យថា អ្នកដែលប្រាថ្នាបានច្រើន ជាញឹកញយដោយធ្វើឲ្យអ្នកដទៃខាតបង់ ស្រដៀងនឹងការថ្វាយបង្គំប្រព្រះ (កូលុស ៣:៥)។

❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ លោភលន់ជំរុញឱ្យមានសេចក្តីស្រឡាញ់ចំពោះលោកិយ (១យ៉ូហាន ២:១៥) ដែលនាំទៅរកការក្បត់ជំនឿ (យូដាស ម៉ាថាយ ២៦:១៥)។ វិញ្ញាណនៃកំហុសលើកកម្ពស់លទ្ធិសម្ភារៈនិយម ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតលើកកម្ពស់ការគ្រប់ (២កូរិនថូស ៩:៧)។

❑ អ្នកស្រវឹង (០០០០០០០, ០០០០០០០០):

❑ អត្ថន័យភាសាក្រិច៖ មកពីពាក្យ ០០០០០០០០ មានន័យថា អ្នកដែលស្រវឹងជាប្រចាំ បាត់បង់ការគ្រប់គ្រងខ្លួនឯង (សូមមើល សុភាសិត ២៣:២០-២១)។

❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ការស្រវឹងស្រាឆ្លុះបញ្ចាំងពីកង្វះភាពស្ងប់ស្ងាត់ ដែលធ្វើឱ្យមនុស្សម្នាក់ងាយរងគ្រោះដោយការបោកបញ្ឆោត និងការក្បត់ជំនឿ (១ធីម៉ូថេ ៤:១)។ វិញ្ញាណនៃកំហុសកេងប្រវ័ញ្ចការបណ្តោយខ្លួន ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតលើកកម្ពស់ការគ្រប់ (កាឡាទី ៥:២៣)។

❑ អ្នករិះគន់ (០០០០០០០០, ០០០០០០០០):

❑ អត្ថន័យភាសាក្រិច៖ មកពីពាក្យ ០០០០០០០០ មានន័យថា អ្នកដែលបង្កាច់បង្កូច ឬប្រមាថអ្នកដទៃដោយពាក្យសំដី ដែលមានឫសគល់នៅក្នុងអំពើអាក្រក់ (សូមមើល ទំនុកតម្កើង ១០១:៥ ជាភាសាហេព្រើរ ០០០០០០ សម្រាប់ការបង្កាច់បង្កូច)។

❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ការប្រមាថឆ្លុះបញ្ចាំងពីចិត្តដែលនៅឆ្ងាយពីសេចក្តីស្រឡាញ់របស់ព្រះ ដែលស្របនឹងភាពគ្មានច្បាប់នៃការក្បត់ (ម៉ាថាយ ២៤:១២)។ វិញ្ញាណនៃកំហុសញ្ជុះញង់ឱ្យមានការបែកបាក់ (កាឡាទី ៥:២០) ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតលើកកម្ពស់សន្តិ (កាឡាទី ៥:២២)។

❑ អ្នកបោកប្រាស់ (០០០០០០០, ០០០០០០០០):

❑ អត្ថន័យភាសាក្រិច៖ មកពីពាក្យ ០០០០០០ មានន័យថា អ្នកដែលប្លន់ ឬជំរិតទារប្រាក់ ជាញឹកញយតាមរយៈការបោកបញ្ឆោត ឬអំពើហិង្សា។

❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ការបោកប្រាស់ឆ្លុះបញ្ចាំងពីភាពលោភលន់ និងភាពមិនស្មោះត្រង់ ដែលនាំទៅរកការក្បត់ជំនឿ (២ពេត្រុស ២:៣)។ វិញ្ញាណនៃកំហុសជំរុញការកេងប្រវ័ញ្ច ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតគាំទ្រភាពស្មោះត្រង់ (អេភេសូរ ៤:២៨)។

កាឡាទី ៥:១៩-២១

អត្ថបទ៖ «ឥឡូវនេះ កិច្ចការខាងសាច់ឈាមគឺច្បាស់ណាស់៖ អំពើអសីលធម៌ខាងផ្លូវភេទ ភាពមិនបរិសុទ្ធ តណ្ហាផ្លូវភេទ ការគោរពរូបព្រះ អំពើអាបធ្មប់ សេចក្តីស្អប់ខ្ពើម ជម្លោះ ការច្រណែន កំហឹង ការប្រដែងគ្នា ការបែកបាក់ ការច្រណែន ការស្រវឹងស្រា ការរួមភេទតាមមាត់ និងអ្វីៗដែលស្រដៀងនឹងទាំងនេះ... អ្នកណាដែលប្រព្រឹត្តអំពើបែបនេះ នឹងមិនគ្រងនគរព្រះជាមរតកឡើយ» (០០០)។

ការវិភាគ៖

០ អំពើអសីលធម៌ខាងផ្លូវភេទ (០០០០០០០, ០០០០០០០): ទូលំទូលាយជាងរឿងអាសអាភាស ដែលរួមបញ្ចូលទាំងអំពើផ្លូវភេទ ខុសច្បាប់ទាំងអស់។ សូមមើល វិវរណៈ ២១:៨។

០ ភាពមិនបរិសុទ្ធ (០០០០០០០០០, ០០០០០០០០០០):

❑ អត្ថន័យភាសាក្រិច៖ មកពីពាក្យ ០០០០០០០០០០ ដែលមានន័យថា «ភាពមិនស្អាត» ទាំងខាងសីលធម៌ ឬខាងវិញ្ញាណ ជាដើម។ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតណ្ហា ឬការថ្វាយបង្គំប្រព្រះ (សូមមើល រ៉ូម ១:២៤)។

❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ភាពមិនបរិសុទ្ធល្អិតល្អនៃបញ្ហាដែលសៅហ្មង ងាយនឹងក្បត់ជំនឿ (ហេប្រើរ ៣:១២)។ វិញ្ញាណនៃកំហុសលើកកម្ពស់ភាពមិនស្អាតស្អំ (យូដាស ១:៤) ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតបន្ត (យ៉ូហានទី១ ១:៧)។

០ ភាពត្រេកត្រអាល (០០០០០០០០, ០០០០០០០០):

❑ អត្ថន័យភាសាក្រិច៖ មានន័យថា «អំពើប្រាសចាកសីលធម៌» ឬការបណ្តោយខ្លួនដោយមិនមានការរឹតត្បិត ជាញឹកញាប់ជា អំពើផ្លូវភេទ ឬហួសហេតុខាងសីលធម៌ (សូមមើល ពេត្រុសទី២ ២:២)។

❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ តណ្ហាផ្លូវភេទល្អិតល្អនៃបញ្ហាដែលសៅហ្មងនឹងសេចក្តីប៉ងប្រាថ្នារបស់លោកិយ ដែលនាំទៅរកការក្បត់ជំនឿ (យូដាស ១:៤)។ វិញ្ញាណនៃកំហុសជំរុញការបណ្តោយខ្លួន ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតអំពាវនាវឱ្យមានការអត់ធ្មត់ (១ពេត្រុស ៤:៣-៤)។

០ ការថ្វាយបង្គំព្រះ (០០០០០០០០០០០, ០០០០០០០០០០០០): សូមមើល វិវរណៈ ០០:០ ។

០ អំពើអាក្រក់ (០០០០០០០០០, ០០០០០០០០០០): ទាក់ទងនឹង ០០០០០០០០០ ដែលសំដៅទៅលើអំពើអាក្រក់ ឬអំពើអាក្រក់ដែលបង្កឡើងដោយ សូមមើល វិវរណៈ ២១:៨។

០ សត្រូវ (០០០០០, ០០០០០០០):

❑ អត្ថន័យភាសាក្រិច៖ មានន័យថា «អវិភាព» ឬ «សេចក្តីស្អប់» ដែលប្រឆាំងនឹងការហៅរបស់ព្រះឱ្យស្រឡាញ់ (សូមមើល យ៉ូហានទី១ ៣:១៥)។

❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ សេចក្តីខ្លាំងសត្រូវល្អិតល្អនៃបញ្ហាដែលរឹងរូសប្រឆាំងនឹងព្រះ ដែលនាំទៅរកការក្បត់ជំនឿ (ម៉ាថាយ ២៤:១២)។ វិញ្ញាណនៃកំហុសញុះញង់ការស្អប់ខ្ពើម ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតលើកកម្ពស់សេចក្តីស្រឡាញ់ (កាឡាទី ៥:២២)។

០ ស្រ្តីហូ (០០០០, ០០០០):

❑ អត្ថន័យភាសាក្រិច៖ មានន័យថា «ការឈ្លោះប្រកែកគ្នា» ឬ «ការឈ្លោះប្រកែកគ្នា» ដែលបង្កឱ្យមានការបែកបាក់ (សូមមើល សុភាសិត ១៧:១៤ ភាសាហេប្រើរ មីខាន)។

❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ជម្លោះបំបែកសាសនាចក្រ ដោយលើកកម្ពស់ការក្បត់ជំនឿ (កូរិនថូសទី១ ១:១១)។ វិញ្ញាណនៃកំហុសជំរុញជម្លោះ ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតនាំមកនូវឯកភាព (អេភេសូរ ៤:៣)។

០ ច្រណែន (០០០០០, ០០០០០):

❑ អត្ថន័យភាសាក្រិច៖ មានន័យថា «ខ្លះខ្លែង» ក្នុងន័យអវិជ្ជមាន ដូចជាការច្រណែន ឬការប្រពៃងគ្នា (សូមមើល យ៉ាកូប ៣:១៤)។

❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ការច្រណែនល្អិតល្អនៃបញ្ហាដែលមិនពេញចិត្ត ដែលនាំទៅរកការក្បត់ជំនឿ (ដេម៉ាស ធីម៉ូថេទី២ ៤:១០)។ វិញ្ញាណនៃកំហុសជំរុញការច្រណែន ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតលើកកម្ពស់ការពេញចិត្ត (ភីលីព ៤:១១)។

០ ការខឹងសម្បារ (០០០០០, ០០០០០០):

❑ អត្ថន័យភាសាក្រិច៖ មកពីពាក្យ ០០០០០០០ មានន័យថា ការផ្ទុះកំហឹង ឬ កំហឹងខ្លាំង (សូមមើល សុភាសិត ២២:២៤ ភាសាហេប្រើរ ០០០០)។

❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ កំហឹងរំខានដល់សេចក្តីស្រឡាញ់ ដែលស្របនឹងភាពគ្មានច្បាប់នៃការក្បត់ជំនឿ (ម៉ាថាយ ២៤:១២)។ វិញ្ញាណនៃកំហុសញុះញង់ឱ្យមានកំហឹង ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតលើកកម្ពស់សន្តិភាព (កាឡាទី ៥:២២)។

□ គូប្រជែង (០០០០០០០០, ០០០០០០០០០):

- អត្ថន័យភាសាក្រិច៖ មានន័យថា «មហិច្ឆតាអាត្មានិយម» ឬ «បក្សពួកនិយម» ដែលជំរុញឲ្យមានផលប្រយោជន៍ផ្ទាល់ខ្លួន លើសពីឯកភាព (សូមមើល ភីលីព ២:៣)។
- ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ការប្រកួតប្រជែងបែកបាក់គ្នា នាំទៅរកការក្បត់ជំនឿ (កូរិនថូសទី១ ៣:៣)។ វិញ្ញាណនៃកំហុសជំរុញភាពអាត្មានិយម ខណៈដែលព្រះវិញ្ញាណនៃសេចក្តីពិតលើកកម្ពស់ភាពរាបទាប (ភីលីព ២:៤)។

□ ការបែកបាក់គ្នា (០០០០០០០០០០០, ០០០០០០០០០០០):

- អត្ថន័យភាសាក្រិច៖ មានន័យថា «ការបែកបាក់» ឬ «ការបែកបាក់» ការបំបែកសាមគ្គីភាព (សូមមើល រ៉ូម ១៦:១៧)។
- ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ការបែកបាក់ធ្វើឱ្យសាសនាចក្របែកបាក់គ្នា ដោយលើកកម្ពស់ការក្បត់ជំនឿ (យូដាស ១:១៩)។ វិញ្ញាណនៃកំហុសសាបព្រោះការបែកបាក់ ខណៈដែលព្រះវិញ្ញាណនៃសេចក្តីពិតរួម (កូរិនថូសទី១ ១២:២៥)។

□ ការបែងចែក (០០០០០០០០, ០០០០០០០០០០):

- អត្ថន័យភាសាក្រិច៖ មានន័យថា «បក្សពួក» ឬ «សាសនាខុសឆ្គង» សំដៅទៅលើការបង្រៀន ឬក្រុមដែលបែកបាក់គ្នា (សូមមើល ពេត្រុសទី២ ២:១)។
- ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ការបែកបាក់ឆ្លុះបញ្ចាំងពីការបង្រៀនមិនពិត ដែលនាំទៅរកការក្បត់ជំនឿ (១ធីម៉ូថេ ៤:១)។ វិញ្ញាណនៃកំហុសលើកកម្ពស់សាសនាខុសឆ្គង ខណៈដែលព្រះវិញ្ញាណនៃសេចក្តីពិតគាំទ្រសេចក្តីពិត (១យ៉ូហាន ៤:៦)។

□ ការច្រណែន (០០០០០០, ០០០០០០០០០):

- អត្ថន័យភាសាក្រិច៖ មានន័យថា «ច្រណែនព្យាបាទ» ចង់ធ្វើបាបអ្នកដទៃ (សូមមើល ម៉ាថាយ ២៧:១៨)។
- ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ចិត្តច្រណែនបង្កើតការអាក់អន់ចិត្ត ដែលនាំទៅរកការក្បត់ជំនឿ (យ៉ាកូប ៣:១៦)។ វិញ្ញាណនៃកំហុសជំរុញចិត្តច្រណែន ចំណែកឯព្រះវិញ្ញាណនៃសេចក្តីពិតជំរុញសេចក្តីស្រឡាញ់ (កូរិនថូសទី១ ១៣:៤)។

□ ការស្រវឹង (០០០០០, ០០០០០០): សូមមើល កូរិនថូសទី១ ៦:៩-១០។

□ អូហ្គី (០០០០០, ០០០០០):

- អត្ថន័យភាសាក្រិច៖ មានន័យថា «ការសប្បាយរីករាយ» ឬការសប្បាយហួសហេតុ ដែលជាញឹកញាប់ត្រូវបានផ្សារភ្ជាប់ ជាមួយនឹងពិធីជប់លៀងស្រវឹង (សូមមើល ពេត្រុសទី១ ៤:៣)។
- ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ពិធីជប់លៀងផ្លូវភេទឆ្លុះបញ្ចាំងពីការបណ្តោយខ្លួន ដែលនាំទៅរកការក្បត់ជំនឿ (២ពេត្រុស ២:២)។ វិញ្ញាណនៃកំហុសជំរុញឱ្យមានការហួសហេតុ ខណៈដែលព្រះវិញ្ញាណនៃសេចក្តីពិតអំពាវនាវឱ្យមានសុដីរធម៌ (១ពេត្រុស ៥:៨)។

□ រឿងដូចនេះ៖ ឃ្លាសំខាន់ៗរបស់ប៉ូលរួមបញ្ចូលអំពើបាបស្រដៀងគ្នា ដោយសង្កត់ធ្ងន់លើអាកប្បកិរិយាដែលមិនប្រែចិត្ត និងមិនប្រែចិត្ត។

៣. អំពើបាប និងមនុស្សមានបាបពីផ្នែកទី ៨៖ ការយល់ដឹងពីកូរិនថូសទី១ ៥ និងម៉ាថាយ ១៥០១៦

កូរិនថូសទី១ ៥

អត្ថបទ៖ «តាមពិតទៅ មានដំណឹងថា មានអំពើអសីលធម៌ខាងផ្លូវភេទក្នុងចំណោមអ្នករាល់គ្នា... ហើយអ្នករាល់គ្នាក៏ឆ្អឹងឆ្អែដែរ! តើអ្នករាល់គ្នាមិនគួរសោកសៅទេឬ? ... មិនត្រូវសេពគប់ជាមួយអ្នកណាដែលមានឈ្មោះជាបងប្អូនទេ ប្រសិនបើគាត់មានទោសប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ឬលោភលន់ ឬជាអ្នកថ្វាយបង្គំរូបព្រះ អ្នកជេរប្រមាថ អ្នកប្រមើក ឬអ្នកបោកប្រាស់... ចូរកំចាត់មនុស្សអាក្រក់ចេញពីចំណោមអ្នករាល់គ្នា» (កូរិនថូសទី១ ៥:១-២, ១១, ១៣)។ ប៉ូលប្រៀបធៀបអំពើបាបទៅនឹង «ដំបែ»៖ «ដំបែបន្តិចធ្វើឲ្យម្សៅទាំងមូលដុះឡើង» (កូរិនថូសទី១ ៥:៦)។

ការវិភាគ៖

- អំពើអសីលធម៌ផ្លូវភេទ (០០០០០០០, ០០០០០០០០): សូមមើល កាឡាទី ៥:១៩-២១។ នៅក្នុង កូរិនថូសទី១ ៥:១ វាសំដៅជាពិសេសទៅលើបុរសម្នាក់ដែល ដែលជាការរំលោភបំពានធ្ងន់ធ្ងរ (សូមមើល លេវីទី ១៨:៨ ហេព្រើរ ០០០០០០)។

❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ អំពើបាបបែបនេះ ប្រសិនបើមិនប្រើចិត្តទេ នឹងបំផ្លាញសាសនាចក្រ ដែលនាំទៅរកការក្បត់ជំនឿ (១ធីម៉ូថេ ៤:១)។ វិញ្ញាណនៃកំហុសជំនុំឱ្យមានអំពើអសីលធម៌ ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតអំពាវនាវឱ្យមានការប្រើចិត្ត (១កូរិនថូស ៦:១១)។

□ លោភលន់ (០០០០០០០០០០, ០០០០០០០០០០០)៖ សូមមើល កូរិនថូសទី១ ៦:៩-១០។

□ ០០០០០០០០ (០០០០០០០០០០០០០, ០០០០០០០០០០០០០)៖ សូមមើល វិវរណៈ ០០:០ ។

□ អ្នកជេរប្រមាថ (០០០០០០០០, ០០០០០០០០០)៖ សូមមើល កូរិនថូសទី១ ៦:៩-១០។

□ មនុស្សប្រមើក (០០០០០០០, ០០០០០០០០០)៖ សូមមើល កូរិនថូសទី១ ៦:៩-១០។

□ អ្នកបោកប្រាស់ (០០០០០, ០០០០០០)៖ សូមមើល កូរិនថូសទី១ ៦:៩-១០។

□ ដំបែ (០០០០, ០០០០)៖

❑ អត្ថន័យក្រិក៖ មានន័យថា «ដំបែ» តំណាងឱ្យឥទ្ធិពលជីវិតរាលដាលនៃអំពើបាប ដែលរីករាលដាលនូវអំពើពុករលួយ (សូមមើល និក្ខមន៍ ១២:១៥ ភាសាហេព្រើរ សេអរ)។

❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ អំពើបាបដែលមិនត្រូវបានដោះស្រាយ ដែលជំរុញដោយស្មារតីនៃកំហុស មានហានិភ័យនាំសហគមន៍ទាំងមូលទៅ (កូរិនថូសទី១ ៥:៦)។ ព្រះវិញ្ញាណនៃសេចក្តីពិតអំពាវនាវឱ្យមានភាពបរិសុទ្ធ (កូរិនថូសទី១ ៥:៨)។

ម៉ាថាយ ១៥:១៦

អត្ថបទ៖

□ ម៉ាថាយ ១៥:៧-៩៖ «ប្រជាជននេះគោរពខ្ញុំដោយបុរាណរបស់ពួកគេ ប៉ុន្តែចិត្តរបស់ពួកគេនៅឆ្ងាយពីខ្ញុំ ពួកគេថ្វាយបង្គំខ្ញុំជាឥតប្រយោជន៍ ដោយបង្រៀនតែបញ្ញត្តិរបស់មនុស្សជាគោលលទ្ធិ» (០០០)។

□ ម៉ាថាយ ១៥:១៣-១៤៖ «គ្រប់រុក្ខជាតិទាំងអស់ដែលព្រះវរបិតាស្នើមិនបានជានឹងត្រូវដកចោល។ ទុកឱ្យពួកគេទៅ ពួកគេគ្រាន់តែជាអ្នកណែនាំមនុស្សខ្លះ ហើយបើមនុស្សខ្លះនាំមនុស្សខ្លះ នោះទាំងពីរនាក់នឹងធ្លាក់ទៅក្នុងរណ្តៅ» (០០០)។

□ ម៉ាថាយ ២៣:២៧-២៨៖ «វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាពួកមានពុតអើយ ដ្បិតអ្នករាល់គ្នាដូចជាផ្លូវដែលលាបពណ៌ស... ខាងក្រៅមើលទៅស្អាតណាស់ ប៉ុន្តែខាងក្នុងពេញទៅដោយផ្លែឈូកមនុស្សស្លាប់ និងគ្រប់ទាំងអំពើស្មោកស្មាញ» (០០០)។

ការវិភាគ៖

□ ពុតស្អាត (០០០០០០០០០០, ០០០០០០០០០០០)៖

❑ អត្ថន័យភាសាក្រិក៖ មកពីពាក្យ ០០០០០០០០០០០ មានន័យថា «អ្នកប្រព្រឹត្ត» ឬអ្នកដែលធ្វើពុត សំដៅទៅលើអ្នកដែលធ្វើពុតជាសុចរិត ខណៈពេលកំពុងលាក់បាំងអំពើបាប (សូមមើល ទំនុកតម្កើង ២៦:៤ ភាសាហេព្រើរ ០០០ សម្រាប់ការបោកបញ្ឆោត)។

❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ ការលាក់ពុតឆ្លុះបញ្ចាំងពីចិត្តដែលនៅឆ្ងាយពីព្រះ (ម៉ាថាយ ១៥:៨) ដែលស្របនឹងជំនឿរាក់រាវរបស់អ្នកក្បត់ជំនឿ (លូកា ៨:១៣)។ វិញ្ញាណនៃកំហុសជំរុញការបន្លំ (យូដាស ១:៤) ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតទាមទារភាពស្មោះត្រង់ (យ៉ូហានទី១ ៣:១៨)។

□ គ្រឿងក្លាយ (០០០០០០ ០០០០០០, ០០០០០០០០ ០០០០០០០)៖

❑ អត្ថន័យភាសាក្រិក៖ តាមន័យត្រង់ «អ្នកនាំផ្លូវខ្លះ» សំដៅទៅលើអ្នកដែលបង្រៀនប្រពៃណីរបស់មនុស្សលើសពីសេចក្តីពិតរបស់ព្រះ ដោយនាំអ្នកដទៃឱ្យរង (សូមមើល ម៉ាថាយ ១៥:១៤)។

❑ ការភ្ជាប់ទៅនឹងការក្បត់ជំនឿ៖ គ្រឿងក្លាយ ដែលជំរុញដោយវិញ្ញាណនៃការភាន់ច្រឡំ លើកកម្ពស់ការបោកបញ្ឆោត បង្កឱ្យមានការក្បត់ជំនឿ (២ពេត្រុស ២:១; ១ធីម៉ូថេ ៤:១)។ ព្រះវិញ្ញាណនៃសេចក្តីពិតគាំទ្រការបង្រៀនរបស់ពួកសាវ័ក (១យ៉ូហាន ៤:៦)។

៤. ការភ្ជាប់ទៅនឹងការក្បត់ជំនឿ និងកម្លាំងខាងវិញ្ញាណ

អំពើបាបនីមួយៗដែលបានរាយបញ្ជីឆ្លុះបញ្ចាំងពីការបដិសេធសេចក្តីពិតរបស់ព្រះ ដែលស្របនឹងវិញ្ញាណនៃកំហុស (០០០០០០ ០០០ ០០០០០០, យ៉ូហានទី១ ៤:៦) ដែលលើកកម្ពស់ការបោកបញ្ឆោត ការបះបោរ និងសេចក្តីប៉ងប្រាថ្នារបស់លោកិយ ដែលនាំទៅដល់ការក្បត់ជំនឿ

(០០០០០០០០០, ថែស្សាឡូនីចទី២ ២:៣)។ ព្រះវិញ្ញាណនៃសេចក្តីពិត (០០០០០០ ០០០ ០០០០០០០០០, យ៉ូហាន ១៦:១៣) ឧបទល់នឹងទាំងនេះដោយ៖

- អនុញ្ញាតឱ្យមានការសារភាពថាព្រះយេស៊ូវជាព្រះអម្ចាស់ (០០០០០០០, កូរិនថូសទី១ ១២:៣)។
- ណែនាំឱ្យចូលទៅក្នុងសេចក្តីពិត (អាសេដឺយ៉ា ១យ៉ូហាន ៤:៦)។
- បង្កើតផលផ្លែដីបរិសុទ្ធ (កាឡូទី ៥:២២-២៣)។
- ការចុះចូលចំពោះព្រះ (យ៉ូហាន ១៥:៤)។

ការតស៊ូដោយមិនប្រែចិត្តនៅក្នុងអំពើបាបទាំងនេះ ដូចដែលបានឃើញនៅក្នុងយូដាស (ម៉ាថាយ ២៦:១៥) ដេម៉ាស (ផីម៉ូថេទី២ ៤:១០) ឬរឿងប្រៀបប្រដូចអំពី «វិញ្ញាណទាំងប្រាំពីរ» (លូកា ១១:២៤-២៦) ប្រឈមនឹងស្ថានភាពកាន់តែអាក្រក់ ដែលពង្រីកផលវិបាកនៃការក្បត់ជំនឿ។

៥. សេចក្តីសន្និដ្ឋាន

អំពើបាប និងមនុស្សមានបាបដែលបានរៀបរាប់ក្នុងវិវរណៈ ២១:៨, ម៉ាថាយ ៧:២១-២៣, កូរិនថូសទី១ ៦:៩-១០, កាឡូទី ៥:១៩-២១, កូរិនថូសទី១ ៥ និងម៉ាថាយ ១៥:១៦០ភាពកំសាក ភាពមិនស្មោះត្រង់ អំពើគួរស្អប់ខ្ពើម ឃាតកម្ម អំពើអសីលធម៌ខាងផ្លូវភេទ អំពើអាបធ្មប់ ការគោរពបូជារូបព្រះ ការកុហក ភាពគ្មានច្បាប់ អំពើផិតក្បត់ អំពើស្រឡាញ់ភេទដូចគ្នា ចោរកម្ម លោភលន់ ការស្រវឹង ការជេរប្រមាថ ការបោកប្រាស់ ភាពមិនបរិសុទ្ធ តណ្ហា សេចក្តីស្អប់ខ្ពើម ជម្លោះ ការច្រណែន កំហឹង ការប្រជែងគ្នា ការបែកបាក់ ការបែកបាក់ ការរួមភេទតាមមាត់ ការលាក់ពុត និងការបង្រៀនមិនពិតឈ្លុះបញ្ចាំងពីអាកប្បកិរិយា និងស្ថានភាពបេះដូងដែលបដិសេធសេចក្តីពិតរបស់ព្រះ ដែលនាំឱ្យមានការដកចេញពីនគរបស់ទ្រង់ និងការក្បត់ជំនឿ។ ពាក្យភាសាដើម (០០០០០០០, ០០០០០០០០០០០០០០, ០០០០០០ ។ល។) បង្ហាញពីជម្រៅរបស់ពួកគេ ដែលបង្ហាញពីការបះបោរប្រឆាំងនឹងការចនារបស់ព្រះ។ វិញ្ញាណនៃកំហុសជំរុញអំពើបាបទាំងនេះ ដោយលើកកម្ពស់ការបោកបញ្ឆោត និងការក្បត់ជំនឿ ខណៈពេលដែលព្រះវិញ្ញាណនៃសេចក្តីពិតផ្តល់អំណាចដល់អ្នកជឿឱ្យប្រែចិត្ត គោរពតាម និងតស៊ូ ដោយការពារការធ្លាក់ចេញ (១យ៉ូហាន ៤:១-៦)។ អ្នកជឿត្រូវតែសាកល្បងវិញ្ញាណនានា ស្ថិតនៅជាប់នឹងព្រះគ្រីស្ទ និងស្វែងរកភាពបរិសុទ្ធ ដើម្បីជៀសវាងអំពើបាបទាំងនេះ និងផលវិបាកដ៏អស់កល្បជានិច្ចរបស់វា។